



សេចក្តីប្រកាសព័ត៌មាន

ស្តីពី

លទ្ធផលសិក្ខាសាលាសម្លេងម្ចាស់ឆ្នោត ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល

ដោយមានការគាំទ្រពីគណៈកម្មាធិការខុមហ្វ្រែល សហការជាមួយនិងសមាគមអាដហុក សហគមន៍ ព្រែកជ្រៃដើម្បីការអភិវឌ្ឍន៍ សមាគមឥន្ទ្រទេវី បានរៀបចំសិក្ខាសាលាសម្លេងម្ចាស់ឆ្នោតមួយស្តីពី ការកំណត់តម្រូវការជាអាទិភាពក្នុងឃុំ សង្កាត់ ដាច់ស្រយាល ដែលធ្វើឡើងនៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១១។ មានអ្នកមានសិទ្ធិបោះឆ្នោតប្រមាណ ៦៥ នាក់ (១៤% ជាស្រ្តី) មកពីគ្រប់ភូមិក្នុងឃុំ ដែលរួមមានតំណាងសហគមន៍ បណ្តាញអង្គការសង្គមស៊ីវិល តំណាងគណបក្សនយោបាយប្រចាំឃុំ សមាជិកក្រុមប្រឹក្សាឃុំ អាជ្ញាធរភូមិ អង្គការមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្នុងឃុំ បានចូលរួមពិភាក្សានៅក្នុងសិក្ខាសាលានេះ។

ប្រជាពលរដ្ឋដែលចូលរួមសិក្ខាសាលាស្ទើរតែ ១០០% បានបោះឆ្នោតគាំទ្រតម្រូវការជាអាទិភាពទាំង ៥ នៅក្នុងឃុំ ដែលស្នើឱ្យក្រុមប្រឹក្សាឃុំបច្ចុប្បន្ន យកចិត្តទុកដាក់ដោះស្រាយ និង/ឬគណបក្សនយោបាយ ទទួលយកដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីនយោបាយរបស់ខ្លួនក្នុងការបោះឆ្នោតឃុំ-សង្កាត់ខាងមុខ។

ទស្សនៈវិស័យ ដើម្បីការបោះឆ្នោតសម្រាប់ការអភិវឌ្ឍន៍ ដែលប្រកបដោយលក្ខណៈប្រជាធិបតេយ្យ។

តម្រូវការអាទិភាពទាំង៥ក្នុង ឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល

១-ការសាងសង់ផ្លូវ

- ស្នើសុំឱ្យជួសជុលផ្លូវ ដោយមានក្រាលក្រួសក្រហម ទូទាំងឃុំលើកដែក ដែលមាន៨ ខ្សែ ដោយខ្សែ
- ទី១ ពីគល់ស្ពានដែក ស្ថិតក្នុងភូមិលើកដែក ទៅដល់ចុងព្រែកអាចារ្យទី ស្ថិតក្នុងភូមិព្រែកអណ្តូង មានចម្ងាយ ២០០ម៉ែត្រ ។
- ទី២ ពីគល់ស្ពានដែក ស្ថិតក្នុងភូមិលើកដែក ទៅទល់នឹងឃុំកំពង់កុង ស្រុកកោះធំ មានប្រវែងសរុប ១៧០០ ម៉ែត្រ។
- ទី៣ ពីវត្តជ្រោយ ស្ថិតក្នុងភូមិលើកដែក ទៅដល់ចុងភូមិអន្លង់ស្លាត មានប្រវែងសរុប ២៣៥០ ម៉ែត្រ

- ទី៤ ពីភូមិពោធិមិត្ត ទៅទល់នឹងភូមិទួលស្លែង មានប្រវែងសរុបចំនួន ២២៥០ ម៉ែត្រ។
- ទី៥ ពីវត្តទួលស្លែង ស្ថិតក្នុងភូមិទួលស្លែង ទៅដល់ទួលតាចាន់ ស្ថិតក្នុងចុងភូមិទួលស្លែង មានប្រវែងសរុបចំនួន ២១០០ម៉ែត្រ ។
- ទី៦ ពីភូមិពាមទោលលិច ទៅទល់នឹងចុងភូមិឃ្នាំងលិច មានប្រវែងសរុបចំនួន ២៨០០ម៉ែត្រ ។
- ទី៧ ពី ភូមិពាមទោលកើត ទៅទល់នឹងចុងភូមិឃ្នាំងកើត មានប្រវែងសរុបចំនួន ៣០០០ម៉ែត្រ ។
- ទី៨ ពីផ្សារព្រែកខ្មាច ស្ថិតក្នុងភូមិឃ្នាំងកើត ទៅទល់នឹងទួលឫស្សីកី ស្ថិតក្នុងភូមិពោធិបាន មានប្រវែងសរុបចំនួន ២០០០ម៉ែត្រ ។ ដោយចាប់ផ្តើមធ្វើពីដើមខែកក្កដា ឆ្នាំ២០១១ ឱ្យរួចស្រេចជាស្ថាពរ នៅចុងឆ្នាំ២០១២ ។
- ស្នើសុំពង្រីកផ្លូវចាប់ពីវត្តទួលស្លែងទៅដល់ ព្រំប្រទល់ឃុំកំពង់កុង ដែលមានទទឹង៦ម៉ែត្រ និងបណ្តោយ ១៣ គីឡូម៉ែត្រ ដោយចាប់ផ្តើមធ្វើពីដើមខែកក្កដា ឆ្នាំ២០១១ ដល់ចុងឆ្នាំ២០១២ ។

២- ការសាងសង់មណ្ឌលសុខភាព

- ស្នើសុំសាងសង់មណ្ឌលសុខភាពមួយខ្នងដែលស្ថិតនៅក្នុងវត្តទួលស្លែង សូមឱ្យមានគ្រូពេទ្យជំនាញនៅប្រចាំការជារៀងរាល់ថ្ងៃដោយចាប់ផ្តើមសាងសង់ ពីដើមខែកក្កដា ឆ្នាំ២០១១ ឱ្យរួចជាស្ថាពរនៅដើមខែកក្កដា ឆ្នាំ២០១២។

៣-ការលេសាទខុសច្បាប់

- ស្នើសុំឱ្យលុបបំបាត់ការឆក់ត្រីឱ្យបាន ទូទាំងឃុំលើកដែក ដោយចាប់ផ្តើមអនុវត្តពីដើមខែកក្កដា ឆ្នាំ២០១១ រហូតដល់ដើមខែសីហា ឆ្នាំ២០១១ រហូតតទៅ សូមឱ្យលោកប្រធានក្រុមប្រឹក្សាឃុំជួយសំរួល និងដោះស្រាយ ។

៤-ការកាត់បន្ថយឡូត៍លេសាទ

- ស្នើសុំឱ្យកាត់បន្ថយឡូត៍លេសាទលេខ ៥.៦.៧ ដើម្បីពង្រីកផ្ទៃបឹងរបស់ប្រជាពលរដ្ឋឱ្យងាយស្រួលប្រកបរបរលេសាទ ដោយចាប់ផ្តើមធ្វើពីចុងខែមិថុនា ឆ្នាំ២០១១ ឱ្យសំរេចជាស្ថាពរ នៅដើមខែតុលា ឆ្នាំ២០១១។

៥-ការទប់ស្កាត់ក្មេងទំនើង

- ស្នើសុំឱ្យអាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ក្មេងទំនើងទូទាំងឃុំលើកដៃក ដែលបង្កការរំខាន និងអសន្តិសុខដល់ប្រជាពលរដ្ឋក្នុងឃុំ ក្នុងពេលមានពិធីផ្សេងៗ សូមចាប់ផ្តើមអនុវត្តន៍ពីចុងខែមិថុនា ឆ្នាំ២០១១ នេះឱ្យបានរហូតទៅ សូមឱ្យលោកប្រធានក្រុមប្រឹក្សាជួយដោះស្រាយ។

មុនពេលបញ្ចប់សិក្ខាសាលា មានកម្មវិធីប្រគល់របាយការណ៍ពីតម្រូវការអាទិភាពដល់អ្នកដឹកនាំគណបក្សនយោបាយប្រចាំឃុំ និងក្រុមប្រឹក្សាឃុំ។ លោក សុខ គឹមលាង តំណាងគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាប្រចាំឃុំលើកដៃក បានមានប្រសាសន៍ថា «រាល់បញ្ហាទាំងអស់នេះខ្ញុំនឹងយកបញ្ចូលទៅក្នុងកិច្ចជុំវិញផែនការប្រចាំឆ្នាំជំហានទី១ នៅឃុំនៅថ្ងៃទី២០ និងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១១ និងសកម្មភាពជំហានទី២ ដែលមានការប្រជុំនៅឃុំ នៅថ្ងៃទី២៥.២៦ ខែមិថុនា ឆ្នាំ២០១១ ដោយនៅក្នុងថ្ងៃនោះគណៈកម្មការកសាងផែនការ និងថវិកាឃុំ នឹងចុះធ្វើការពិនិត្យនៅតាមភូមិនីមួយៗ ដែលមានបញ្ហាដែលបានលើកឡើងក្នុងថ្ងៃនេះ ជាចំណែកមួយ និងចំណែកមួយទៀតសុំឱ្យបងប្អូនចូលរួមនៅថ្ងៃទី២៥.២៦ ខែមិថុនា ឆ្នាំ២០១១ នោះផង ហើយចំណុចលេខ ១ ២ អាចទាញយកថវិការបស់ក្រុមប្រឹក្សាឃុំ ដើម្បីយកទៅធ្វើការអភិវឌ្ឍន៍បាន និងអាចមានវិធានការណ៍ដោះស្រាយបាន ប៉ុន្តែចំពោះបញ្ហាទី ៤ វាជាបញ្ហាធំមិនអាចឱ្យត្រឹមតែថ្នាក់ឃុំសំរេចចិត្តបានឡើយ ការសំរេចកាត់ដែនឡូតិ៍នេសាទបាន ឬមិនបាននេះ ? ទាល់តែមានអនុក្រឹត្យក្នុងនាមខ្ញុំជាប្រធានក្រុមប្រឹក្សាសូមបញ្ជាក់ជូនថា យើងនឹងបញ្ចូលបញ្ហានេះនៅក្នុងរបាយការណ៍ ដើម្បីដាក់ជូនទៅក្រសួងមានសមត្ថកិច្ច ដើម្បីឱ្យគាត់បានជ្រាប»។

លោក ជា ជា តំណាងគណបក្សសម រង្ស៊ី និងជាជំទប់ទី២ ប្រចាំឃុំលើកដៃក បានមានប្រសាសន៍ថា «បងប្អូនស្នើ ខាងខ្ញុំក៏ឯកភាពយ៉ាងខ្លាំង តែលទ្ធភាពរបស់ខ្ញុំមិនអាចធ្វើបាន ដោយខ្ញុំមិនមានកាន់អំណាចដូច្នោះ ខ្ញុំមិនអាចធ្វើបានទេ ប្រសិនបើយើងកាន់អំណាចយើងអាចធ្វើបាន ដូច្នោះរឿងនេះខ្ញុំសូមបញ្ជាក់ជូនបងប្អូនឱ្យជ្រាប» ។

- សិក្ខាសាលានេះមានគោលបំណងឱ្យម្ចាស់ឆ្នោតនៅតំបន់ដាច់ស្រយាលទទួលបាន៖
១. ការយល់ដឹងអំពីសិទ្ធិតួនាទី និងកាតព្វកិច្ចរបស់ម្ចាស់ឆ្នោតក្នុងការស្វែងយល់ពីតម្រូវការអាទិភាពក្នុងការអភិវឌ្ឍន៍នូវមូលដ្ឋាន។

- ២. ផ្តល់ឱកាសឱ្យម្ចាស់ឆ្នោតចូលរួម ជជែកពិភាក្សា ដើម្បីកំណត់តម្រូវការអាទិភាពក្នុងឃុំសង្កាត់របស់ខ្លួន។
- ៣. តម្រូវការអាទិភាពក្នុងឃុំ សង្កាត់ ជាចម្រើនយល់នឹងត្រូវបានចងក្រងជារបាយការណ៍ដែលអាចឱ្យសិក្ខាកាមងាយចងចាំដើម្បីចូលរួមតាមដានជម្រុញការអនុវត្តរបស់ក្រុមប្រឹក្សាឃុំសង្កាត់ និងការដាក់បញ្ចូលតម្រូវការក្នុងកម្មវិធីនយោបាយរបស់គណបក្សសម្រាប់ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១២។

សិក្ខាសាលានេះក៏បានទទួលការឧបត្ថម្ភមូលនិធិពីសហភាពអឺរ៉ុប (EU), OXFAM NOVIB, NPA និង Forum Syd

¹សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖

១-លោក**ប្លង់ហ្វឺត**(មន្ត្រីផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ៖០១២ ៤៧១ ៣២៦

២-អ្នកស្រី**ហេងសុគន្ធា** (ជំនួយការផ្នែកបណ្តាញនិងវេទិកា)

ទូរស័ព្ទលេខ៖០១៧ ៥៨៣ ៨៦៩

បេសកកម្ម ៖ បេសកកម្មរបស់ខុមហ្វ្រែល គឺជួយបង្កើតបរិយាកាសគួរជាទីពេញចិត្ត និងមានព័ត៌មានគ្រប់គ្រាន់ ទី១/ដើម្បីឱ្យមានដំណើរការបោះឆ្នោតដោយសេរី និងយុត្តិធម៌ តាមរយៈការបញ្ចុះបញ្ចូល តស៊ូមតិ ដើម្បីទទួលបាននូវក្របខ័ណ្ឌច្បាប់សមរម្យ, ការអប់រំដើម្បីផ្តល់ព័ត៌មានដល់អ្នកបោះឆ្នោត អំពីសិទ្ធិ និងសកម្មភាពចូលរួមសង្កេតការណ៍របស់ពួកគេ ដែលអាចរារាំងនូវភាពមិនប្រក្រតី ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័ស ដើម្បីអាចឱ្យមានការវាយតម្លៃលើដំណើរការបោះឆ្នោតមួយដែលមិនលំអៀង និងមិនប្រកាន់បក្សពួក ទី២/ ដើម្បីឱ្យមានអត្ថន័យនៃដំណាក់កាលក្រោយពេលបោះឆ្នោត តាមរយៈការអប់រំ និងវេទិកាសាធារណៈក្នុងគោលបំណងជំរុញលើកទឹកចិត្តប្រជាពលរដ្ឋឱ្យចូលរួមក្នុងកិច្ចការនយោបាយ និងការធ្វើសេចក្តីសម្រេចនានា ការតស៊ូមតិ/បញ្ចុះបញ្ចូលដើម្បីឱ្យមានការកែទម្រង់ ដំណើរការបោះឆ្នោតដែលបង្កើននូវគណនេយ្យភាព (ការទទួលខុសត្រូវ) របស់មន្ត្រីជាប់ឆ្នោត ព្រមទាំងផ្តល់នូវរបាយការណ៍អង្កេតយ៉ាងទូលំទូលាយ និងឆាប់រហ័សដើម្បីអាចឱ្យមានការវាយតម្លៃមួយដែលមិនលំអៀង និងប្រកាន់បក្សពួក ទៅលើការបំពេញកម្មវិធីនយោបាយ និងដំណើរការអនុវត្តន៍ ការងាររបស់មន្ត្រីជាប់ឆ្នោត។

¹ No 019